



សម្រាប់ព័ត៌មានបន្ថែមសូមស្កេនទីនេះ

For more information, please scan here.

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង

For ACLEDA Bank services requirements or more information, please contact our 24-hour customer service:

+855 (0)23 994 444

+855 (0)15 999 233

អ៊ីម៉ែល: inquiry@acledabank.com.kh

វេបសាយ: www.acledabank.com.kh

គណនីបញ្ញើតាមតម្រូវការ

Demand Deposit Account



គណនីបញ្ជីតាមតម្រូវការ

ការសម្រេចចិត្តបើកគណនីបញ្ជីតាមតម្រូវការជាមួយធនាគារអេស៊ីលីដា លោកអ្នកនឹងទទួលបានសុវត្ថិភាពខ្ពស់ ហើយលោកអ្នកអាចធ្វើជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់បាត ប្រាក់អឺរ៉ូ ប្រាក់ដុល្លារអូស្ត្រាលី ប្រាក់ដុល្លារកាណាដា ប្រាក់យ៉េនជប៉ុន ប្រាក់ផោនអង់គ្លេស ឬប្រាក់ឡាវគីប ។

ភាពងាយស្រួល

ធនាគារ អេស៊ីលីដា ជាកន្លែងដែលផ្តល់សុវត្ថិភាព និងភាពជឿទុកចិត្តក្នុងការថែរក្សាប្រាក់ ជួយសន្សំប្រាក់សន្សំពេលវេលា និងផ្តល់ភាពងាយស្រួលក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់លោកអ្នក ។ លោកអ្នកអាចប្រើគណនីរបស់ខ្លួនបាននៅគ្រប់ការិយាល័យទូទាំងប្រទេស គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជាដោយមិនចាំបាច់កាន់សាច់ប្រាក់ច្រើនតាមខ្លួនរបស់លោកអ្នកទេ ។

គុណប្រយោជន៍

- ប្រាក់បញ្ញើដំបូង ១០.០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាត, ១០អឺរ៉ូ, ១០ដុល្លារអូស្ត្រាលី, ១០ដុល្លារកាណាដា, ១០ផោន, ១.០០០យ៉េនជប៉ុន, ២០០.០០០ដុល្លារអូស្ត្រាលី ឬ ៤០.០០០ឡាវគីប
- សមតុល្យអប្បបរមា១០.០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាត, ១០អឺរ៉ូ, ១០ដុល្លារអូស្ត្រាលី, ១០ដុល្លារកាណាដា, ១០ផោន, ១.០០០យ៉េនជប៉ុន, ២០០.០០០ដុល្លារអូស្ត្រាលី ឬ ៤០.០០០ឡាវគីប
- មិនគិតថ្លៃសេវាការបើក ឬបិទគណនី (បើបិទគណនីក្រោយពីបើក ៣ ខែ)
- លោកអ្នកអាចគ្រប់គ្រងលើទិន្នន័យចំណូល និងចំណាយលើរាល់ការប្រតិបត្តិការរបស់លោកអ្នកបានយ៉ាងសុក្រិត ដោយធនាគារចេញរបាយការណ៍សមតុល្យគណនី ជូនរៀងរាល់ខែ
- ទទួលបានសារជូនដំណឹងព័ត៌មានគណនី បន្ទាប់ពីមានប្រតិបត្តិការកើតឡើងលើគណនីរបស់លោកអ្នក (ជាសេវាបន្ថែម)
- យើងបម្រើលោកអ្នកជាមួយនឹងបណ្តាញបច្ចេកវិទ្យាព័ត៌មានទំនើបគ្របដណ្តប់លើគ្រប់ខេត្ត-រាជធានី ដើម្បីធានាដល់ភាពងាយស្រួលក្នុងការប្រើប្រាស់គណនីរបស់លោកអ្នកនៅគ្រប់ទីកន្លែងដែលមានការិយាល័យយើងខ្ញុំ ។

លោកអ្នកអាចបើកគណនីបានដោយខ្លួន តាមម៉ាស៊ីនវិធីអ៊ីប និងអេស៊ីលីដាម៉ូបាល

You can open account by yourself through Virtual Teller Machine and ACLEDA mobile

Demand Deposit Account

Making a decision to open a Demand Deposit Account with ACLEDA, you can deposit in Khmer Riel, US Dollar, Thai Baht, Euro, Vietnamese Dong, Australian Dollar, Canadian Dollar, Japanese Yen, British Pound, or Lao Kip.

It is convenient

ACLEDA Bank is a secure and reliable place to entrust your money and provides you the convenience of financial management in real time. You don't need to carry cash around; you can use your account at any of our branches in all provinces and towns.

Easy to use

- Initial deposit KHR10,000; USD10; THB400; EUR10; AUD10; CAD10; GBP10; JPY1,000; VND200,000; or LAK80,000;
- Minimum balance KHR10,000; USD10; THB400; EUR10; AUD10; CAD10; GBP10; JPY1,000; VND200,000; or LAK80,000;
- No service charged for account opening or closing (if close account after a three-month period).
- Provide the report of your account every month;
- Receive message alert on account information on mobile phone (optional service);
- We also serve you with the most updated information technology network covering all provinces and towns to ensure your convenience to use your account everywhere our offices located.

